

របៀបបង់ថ្លៃវិក្កយបត្រ

How to make Bill Payment

សម្រាប់ Maker / For Maker

ជាដំបូងសូមចុច "☰" រួចចុច "Bill Payment" បន្ទាប់មកសូមជ្រើសរើសប្រភេទវិក្កយបត្រដែលត្រូវបង់

Please click "☰" then click "Bill Payment" and select Bill Payment types you wish to pay

1

The screenshot shows theACLEDA Bank website interface. On the left, a navigation menu is open, with "Bill Payment" and "Electricity Bill" highlighted by red boxes. A red line connects the "☰" menu icon in the top left to the "Bill Payment" option. The main content area displays an "Incoming Message" section with a search bar and a table of messages. The table has columns for Sender, Subject, Date/Time, and Links. Three messages are listed, all with a status of "has been processed successfully".

Sender	Subject	Date/Time	Links
<input type="checkbox"/> ICRC.CHECKER	Your Unblock Amount Ref: UA21145000001 has been processed successfully	26/05/2021 08:49:45	🔗
<input type="checkbox"/> ICRC.CHECKER	Your Block Amount Ref: BA21144000002 has been processed successfully	24/05/2021 11:23:06	🔗
<input type="checkbox"/> ACLEDA Bank	Your Standing Order transaction Ref: SO2013900004200630 has been processed successfully	30/06/2020 01:00:11	🔗

សូមជ្រើសរើសទីតាំងសម្រាប់បង់ប្រាក់
Please select the location

- Select -

Chomkrovien
Electricite Du Cambodge EDC
Kampong Cham
Kampong Trach
Kampot
Keo Selma

សូមជ្រើសរើសលេខគណនី
Please select your account number

- Select -

3100-10277837-17 USD
3100-10277837-27 KHR

សូមបញ្ចូលលេខ Customer ID
Please enter customer ID

អតិថិជនលេខប្រើប្រាស់
អតិថិជនលេខអតិថិជន

CUSTOMER NUMBER: 8005510
CUSTOMER NUMBER: 70377

លេខ	ប្រភេទប្រើប្រាស់	អំណាច	តម្លៃ
NR	CONSUMPTION	RATE	VALUE
	balance brought forward	R	1728239
	t Received - THANK YDU	R	128200CR
	nce as at Billing Date	R	1600039
		R	145400

Electricity Bill-Create

Bill Location: - Select -

From Account No.: - Select -

Customer ID: [Input Field]

Bill Amount: [Input Field]

Fee Charge: [Input Field]

Total Amount: [Input Field]

Payment Type: Immediate Future

6 - Immediate សម្រាប់បង់ភ្លាមៗ
- Future សម្រាប់បង់តាមកាលវិភាគ

ទឹកប្រាក់ត្រូវបង់	TOTAL DUE:	R 1785400
ថ្ងៃផុតកំណត់បង់ប្រាក់	PAY BY:	18 Mar 2011
ថ្ងៃបង់ប្រាក់	PAY DATE:	
ចំនួនទឹកប្រាក់បានបង់	AMOUNT:	

សូមបញ្ចូលទឹកប្រាក់ដែលត្រូវបង់
Enter payment amount

7

សូមចុច Submit "✓"
Please click Submit "✓"

Electricity Bill-Confirm

Transaction No.

Bill Location

From Account No. ICRC

Customer ID

Bill Amount KHR

Fee Charge KHR

Total Amount KHR

Payment Type Immediate Future

Status

8

សូមចុច Submit "✓"
Please click Submit "✓"

8-1

សម្រាប់អ្នកប្រើប្រាស់ Hard Token សូមញូល លេខ OTP ពី Hard Token រួចចុច "OK"

For Hard Token please enter OTP from Hard Token then click "OK"

2-Step Verification

Please input the OTP from your Hard Token.

OTP :



សូមធ្វើការរក្សាទុកសម្រាប់ទុកបង់ប្រាក់លើកក្រោយ រួចចុច "OK"
Please save your template then click "OK"

Template

Favorite Name

Customer ID

Customer Name

សូមរង់ចាំការអនុម័ត

Your transaction is pending for authorization!

Electricity Bill

Your transaction is pending for authorization.
Your favorite has been saved successfully.


Search by Transaction No., Customer ID Page 1 of 1

Transaction No.	Transaction Date	Bill Location	Customer ID	Customer Name	Payment Amount	Status	Links
EL21156600004	05-Jun-2021 15:16:43	Kampong Cham	3278810		100,000.00KHR	Pending	

8-2 សម្រាប់អ្នកប្រើប្រាស់ ACLEDA Authentication | For ACLEDA Authentication


1

សូមចុចលើ "Notification"
Please click "Notification"



2


សូមបញ្ចូលលេខសម្ងាត់
រួចចុច "LOGIN"
Please enter the PIN
then click "LOGIN"



3

សូមចុច "APPROVE"


Please click "APPROVE"



4

សូមចុច "OK"

Please click "OK"



សម្រាប់ Checker / For Checker

ជាដំបូងសូមចុច "☰" រួចចុច "Bill Payment" សូមជ្រើសរើស "Electricity Bill"

Please click "☰" then click "Bill Payment" and select "Electricity Bill"

1

The screenshot shows theACLEDA Bank mobile app interface. The top navigation bar includes theACLEDA BANK logo, a home icon, a menu icon (☰), and a notification badge with '46'. The menu icon is highlighted with a red circle and the number '1'. Below the menu icon, the 'Account Services' menu is open, with 'Bill Payment' and 'Electricity Bill' highlighted by red boxes. The main content area displays an 'Incoming Message' section with a search bar and a list of messages. The messages are as follows:

Sender	Subject	Date/Time	Links
<input type="checkbox"/> ICRC.MAKER	Bill Payment Ref: EL21156000004 needs your approval to authorize	05/06/2021 15:17:54	
<input type="checkbox"/> ICRC.MAKER	Unblock Amount Ref: UA21145000001 needs your approval to authorize	25/05/2021 16:24:56	
<input type="checkbox"/> ICRC.MAKER	Block Amount Ref: BA21144000002 needs your approval to authorize	24/05/2021 11:11:04	
<input type="checkbox"/> ICRC.MAKER	Block Amount Ref: BA21144000001 needs your approval to authorize	24/05/2021 10:47:24	

Electricity Bill 2 សូមចុច "View" | Please click "View"

Search by Transaction No., Customer ID Page 1 of 1

Transaction No.	Transaction Date	Bill Location	Customer ID	Customer Name	Payment Amount	Status	Links
EL2115600004	05-Jun-2021 15:16:43	Kampong Cham	3278810		100,000.00KHR	Pending	

Payment Type: Immediate Future

Status: 3 សូមចុច "Authorized" | Please click "Authorized"

- 4 ជាចុងក្រោយសូមព្យលេខ OTP ពី Hard Token ឬបញ្ជាក់តាម ACLEDA Authentication ដោយអនុវត្តដូចទំព័រទី ៤-៦
For confirm OTP from Hard Token or ACLEDA Authentication please follow page 4-6

ប្រតិបត្តិការរបស់លោកអ្នកទទួលបានជោគជ័យ | Your transaction has been successfully authorized

Incoming Message

Your transaction has been successfully authorized. ×

Search by subject